

របាយការណ៍ ប្រចាំឆ្នាំ ២០១៨

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ីអេសខេស៊ី (ខេមបូឌា) ភីអិលស៊ី



ជាន់ផ្ទាល់ដី និងជាន់ទី១ នៃអាគារបីរ៉េថៅវើ
មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់
ខណ្ឌចំការមន រាជធានីភ្នំពេញ
លេខទូរស័ព្ទ៖ (៨៥៥) ២៣ ២១៣ ៩០០

មាតិកា

ព័ត៌មានអាជីវកម្ម.....	២
ទស្សនៈវិស័យ បេសកកម្ម និងគោលដៅយុទ្ធសាស្ត្រ.....	៣
សាររបស់អគ្គនាយកប្រតិបត្តិ.....	៤
តំបន់ប្រតិបត្តិការ.....	៦
ផលិតផល និងសេវាកម្ម.....	៧
រចនាសម្ព័ន្ធ.....	៨
ម្ចាស់ភាគហ៊ុន.....	៩
ក្រុមប្រឹក្សាភិបាល.....	៩
គណៈគ្រប់គ្រង.....	១០
ការបណ្តុះបណ្តាលបុគ្គលិក.....	១៥
ទស្សនៈកិច្ចសិក្សា.....	២២
ទំនួលខុសត្រូវផ្នែកសង្គម.....	២៣
របាយការណ៍សវនកម្មឯករាជ្យ.....	២៤
តារាងតុល្យការ.....	២៧
របាយការណ៍ចំណូល.....	២៨
របាយការណ៍លំហូរសាច់ប្រាក់.....	២៩



ព័ត៌មានអាជីវកម្ម



គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ីអេសខេស៊ី (ខេមបូឌា) គឺជា ឧស្សាហកម្មហិរញ្ញវត្ថុដែលផ្តល់នូវប្រាក់កម្ចីដល់ ប្រជាជនកម្ពុជាទូទាំងតំបន់ប្រតិបត្តិការនៅលើផ្ទៃ ប្រទេស។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ីអេសខេស៊ី (ខេមបូឌា) ជំរុញ មានឈ្មោះថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ខេប៊ីអេសស៊ី (ខេមបូឌា) ជាក្រុមហ៊ុនឯកជនទទួលខុសត្រូវមាន កំរិត។ ប៊ីអេសខេស៊ី ត្រូវបានទទួលអាជ្ញាប័ណ្ណជាផ្លូវការ ពីធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៥។ BNK Financial Group ដែលមាន ទីតាំងនៅប្រទេសកូរ៉េខាងត្បូង គឺជាក្រុមហ៊ុនមេ នៃ ប៊ីអេសខេស៊ី (ខេមបូឌា)។ គ្រឹះស្ថានមាន ដើមទុន ១០លានដុល្លារអាមេរិក និងមានភាគហ៊ុន១០០% ពី BNK Financial Group.

ប៊ីអេសខេស៊ី (ខេមបូឌា) មានគោលបំណងផ្តល់នូវ សេវាហិរញ្ញវត្ថុល្អបំផុតជូនប្រជាជនកម្ពុជា និងមាន បំណងចង់អភិវឌ្ឍន៍នូវសេដ្ឋកិច្ច។ លើសពីនេះទៅ ទៀត ប៊ីអេសខេស៊ី មានបំណងចង់គាំទ្រក្មេងៗដែល មានសមត្ថភាព ដើម្បីចូលរួមការងារនាថ្ងៃអនាគតឱ្យ មានភាពកាន់តែប្រសើរឡើង។



ទស្សនៈវិស័យ បេសកកម្ម និងគោលដៅយុទ្ធសាស្ត្រ

ទស្សនៈវិស័យ


ប៊ីអេសខេស៊ី គឺចង់ផ្តល់នូវសេវាកម្មហិរញ្ញវត្ថុល្អ បំផុតជូនទៅប្រជាជនកម្ពុជាដើម្បីឲ្យមានការ រីកចម្រើនប្រកបដោយនិរន្តរភាព។

បេសកកម្ម

ប៊ីអេសខេស៊ី នឹងធ្វើអោយប្រសើរឡើងនូវហិរញ្ញវត្ថុ ដែលរួមបញ្ចូលរវាងទំហំ និងប្រាក់ចំណេញ។

គោលដៅយុទ្ធសាស្ត្រ២០១៨

- បង្កើនសុចរិតភាព និងប្រាក់ចំណេញ
- បង្កើតផលិតផលដែលច្បាស់លាស់ និងពង្រីកតំបន់ទីផ្សារ
- បង្កើនគុណភាពនៃទ្រព្យសកម្ម ដោយពង្រឹងការគ្រប់ហានិភ័យ



សាររបស់អគ្គនាយកប្រតិបត្តិ




“ជាមួយពិភពលោកនឹង
សហគមន៍

យើងធ្វើដើម្បីអោយ
ជីវភាពអតិថិជនកាន់តែល្អ
ប្រសើរ”

ជំរាបសួរអតិថិជនជាទីគោរព! តាំងនាមអោយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ
ប៊ីអេនខេស៊ី (ខេមបូឌា) សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ
អតិថិជនជាង៣០០០នាក់ ដែលបានស្រឡាញ់ គាំទ្រ និង ជឿទុកចិត្ត
ក្នុងការប្រើប្រាស់សេវាកម្មឥណទានរបស់គ្រឹះស្ថានជាង៣ឆ្នាំ កន្លងមក
នេះ។

ខ្ញុំ LEE Dae Kwang ជាអគ្គនាយកប្រតិបត្តិ នៃ ប៊ីអេនខេស៊ី (ខេមបូឌា)
នឹងខិតខំប្រឹងប្រែងបំពេញតួនាទី ព្រមទាំងលះបង់អស់ពីកម្លាំងកាយចិត្ត
តាមតម្រូវការជាក់ស្តែងរបស់អតិថិជនដែលបានរំពឹងទុក ដោយផ្អែកទៅ
លើបទពិសោធន៍ផ្នែកប្រតិបត្តិការឥណទានជាច្រើនឆ្នាំរបស់ខ្ញុំ។

ក្នុងការធ្វើប្រតិបត្តិការកន្លងមកនេះ គ្រឹះស្ថានបានកំពុងព្យាយាមកែរ
សម្រួលរាល់កង្វះខាតដែលកើតមានដល់អតិថិជន សន្យាថានឹងជួយ



ពង្រឹងផ្នែកសេវាកម្មអោយមានភាពឆាប់រហ័ស ល្អប្រសើរ ផ្តល់នូវស្ថេរភាពសេដ្ឋកិច្ច និងជួយសម្រួលដល់ការលំបាករបស់អតិថិជន។

ក្តីសុបិន្តរបស់ ខ្ញុំ និង បុគ្គលិកគ្រប់ជាន់ថ្នាក់ គឺធ្វើយ៉ាងណាឲ្យស្ថាប័នទាំងមូល មានភាពរីកចម្រើន លូតលាស់គ្រប់ផ្នែក ជាពិសេសផ្នែកធនធានមនុស្ស និង ផ្នែកផ្តល់សេវាឥណទាន។ ដើម្បីសំរេចក្តីសុបិន្តនេះបាន យើងបានធ្វើការរៀបចំយុទ្ធសាស្ត្រការដឹកនាំ និងកែសម្រួលរចនាសម្ព័ន្ធ ការបណ្តុះបណ្តាលដល់បុគ្គលិកទាំងក្នុង និងក្រៅប្រព័ន្ធ។

ទន្ទឹមគ្នានឹងការអភិវឌ្ឍធនធានមនុស្ស និងផ្នែកផ្តល់សេវាកម្មជូនអតិថិជន គ្រឹះស្ថានប្តេជ្ញាគោរពតាមគោលការណ៍នីតិវិធីស្របតាមប្រកាសរបស់ ធនាគារជាតិនៃកម្ពុជា និងក្រសួង ឬស្ថាប័នដែលពាក់ព័ន្ធផ្សេងៗ ដើម្បីធានាឲ្យបាននូវ តម្លាភាព ភាពត្រឹមត្រូវ មិនលំអៀង និងនិរន្តរភាពទៅថ្ងៃអនាគត។

ជាចុងក្រោយនេះ ខ្ញុំសង្ឃឹមថាអតិថិជនទាំងអស់បន្តជឿជាក់ និង គាំទ្រ ដល់គ្រឹះស្ថាន រួមគ្នាបន្តទៅអនាគតដើម្បីជោគជ័យយើងទាំងអស់គ្នា។ សូមជូនពរអោយ អតិថិជន និងបុគ្គលិកទាំងអស់ទទួលបាននូវសុភមង្គល សុខភាពល្អ ជោគជ័យគ្រប់ភារៈកិច្ចទាំងឡាយដែលបានប្រាថ្នា។

ពីខ្ញុំអគ្គនាយកប្រតិបត្តិ



LEE Dae Kwang



តំបន់ប្រតិបត្តិការ



ដោយសារការខិតខំប្រឹងប្រែងនៅឆ្នាំ២០១៨កន្លងមកនេះ គ្រឹះស្ថានយើងមានការដំនើរការបានយ៉ាងរលូនហើយល្អជាលំដាប់។ ដោយប្រៀបធៀបទៅឆ្នាំចាស់ៗ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ីអេសខេស៊ី (ខេមបូឌា) ភីអិលស៊ី មានដំនើរឆ្ពោះទៅមុខគ្រប់វិស័យពីមួយឆ្នាំ ទៅមួយឆ្នាំ។

លទ្ធផលជាក់ស្តែង នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ គ្រឹះស្ថានមានសមតុល្យអតិថិជនសរុបចំនួន ២,២០៥ នាក់ និងសមតុល្យផលបំព្រួតណាទានសរុប ១២.៣ លានដុល្លារអាមេរិក ដែលបានធ្វើប្រតិបត្តិការរហូតដល់ ៩៤៣ភូមិ ២៨៣ឃុំ និង៣២ស្រុក នៅរាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ និងខេត្តតាកែវ។

ក្នុងឆ្នាំ២០១៨នេះ ប៊ីអេសខេស៊ី (ខេមបូឌា) មាន៤សាខា ដូចជា៖ ទីស្នាក់ការកណ្តាល សាខាអង្គស្នួល សាខាច្បារមន និងសាខាត្រាំកក់។ សាខានីមួយៗទទួលបានលទ្ធផលដ៏គួរអោយកត់សំគាល់ពីខែមួយ ទៅខែមួយ។

ការិយាល័យកណ្តាល

អាគារប៊ីអេស មហាវិថីព្រះនរោត្តម
សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ
ទូរស័ព្ទ៖ (៨៥៥) ២៣ ២១៣ ៩០០
គេហទំព័រ៖ www.bnkcmfi.com

សាខាអង្គស្នួល

ភូមិចុងបង្គោល ឃុំបែកចាន ស្រុកអង្គស្នួល
ខេត្តកណ្តាល
ទូរស័ព្ទ៖ (៨៥៥) ២៣ ៧២៩ ៧១១

សាខាច្បារមន

ភូមិបុរីកម្មករ សង្កាត់រកាធំ ក្រុងច្បារមន
ខេត្តតាកែវ
ទូរស័ព្ទ៖ (៨៥៥) ២៥ ២១០ ២២៩

សាខាត្រាំកក់

ភូមិព្រៃរំដេង ឃុំអង្គតាសោម ស្រុកត្រាំកក់
ខេត្តកំពង់ស្ពឺ
ទូរស័ព្ទ៖ (៨៥៥) ៣២ ២១៥ ២១៥



ផលិតផល និងសេវាកម្ម

ឥណទានអាជីវកម្ម៖ គឺជាឥណទានក្រុម ឬទោល ផ្តល់អោយប្រជាពលរដ្ឋដែល មានបំណងចង់ខ្ចីប្រាក់យកទៅបង្កើត ឬ ពង្រីកអាជីវកម្មរបស់ខ្លួន ក្នុងន័យបង្កើន ប្រាក់ចំណូល។ ឥណទាននេះមានទំហំ រហូតដល់៥០,០០០ដុល្លារអាមេរិក ឬ សមមូលទៅនឹងប្រាក់ខ្មែររៀល ដែល មានរយៈពេលអតិបរមា៧២ខែ។




ឥណទានកសិកម្ម៖ គឺជាឥណទានក្រុម ឬ ទោលផ្តល់ទៅអោយប្រជាជនកសិករដែល មានបំណងចង់ខ្ចីប្រាក់យកទៅបង្កើនរបរ កសិកម្ម ក្នុងន័យបង្កើនប្រាក់ចំណូល។ ឥណទាននេះ មានទំហំរហូតដល់ ១០,០០០ដុល្លារអាមេរិក ឬសមមូលទៅ នឹងប្រាក់ខ្មែររៀល និងរយៈពេលអតិបរមា ២៤ខែ។

ឥណទានផ្ទាល់ខ្លួន៖ គឺជាឥណទាន ទោល ផ្តល់ជូនប្រជាពលរដ្ឋដែលមាន បំណងចង់ខ្ចីប្រាក់យកទៅទិញសំភារៈ ប្រើប្រាស់ក្នុងគ្រួសារ ឬប្រើប្រាស់ផ្ទាល់ ខ្លួន។ ឥណទាននេះ មានទំហំរហូតដល់ ១៥,០០០ដុល្លារអាមេរិក ឬសមមូលទៅ នឹងប្រាក់ខ្មែររៀល ដែលមានរយៈពេល អតិបរមា៦០ខែ។



រចនាសម្ព័ន្ធ

ទិន្នន័យខែធ្នូ ឆ្នាំ២០១៨



ម្ចាស់ភាគហ៊ុន

“យើងខ្ញុំ BNK Capital តែងតែអោយតម្លៃអតិថិជនមុនគេ និងព្យាយាមអស់ពីកម្លាំងកាយចិត្ត ដើម្បីក្លាយជាក្រុមហ៊ុនហិរញ្ញវត្ថុ ឈានមុខគេក្នុងការផ្តល់កម្ចីនាពេលអនាគត។”

ក្រុមហ៊ុនBNK Capital អតីតក្រុមហ៊ុនBS Capital ដែលបានប្តូរឈ្មោះទៅជាBNK Capital នៅខែមីនា ឆ្នាំ២០១៥។ ក្រុមហ៊ុននេះ បានបង្កើតឡើងនៅឆ្នាំ២០១០ ដែលមានទីស្នាក់ការនៅទីក្រុងប៊ូសាន ប្រទេសកូរ៉េខាងត្បូង។ BNK Capital គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធនៃBNK Financial Group។

BNK Capital គឺជាក្រុមហ៊ុនឯកទេសផ្នែកឥណទាន មានប្រតិបត្តិការនៅប្រទេសកូរ៉េខាងត្បូង ដែលផ្តោតសំខាន់ក្នុងការគាំទ្រដល់អតិថិជនដែលមានប្រាក់ចំណូលទាប និងមធ្យម។ ក្រុមហ៊ុនផ្តល់ប្រាក់កម្ចីសំរាប់ប្រើប្រាស់ផ្ទាល់ខ្លួន ប្រាក់កម្ចីទិញផ្ទះ ផ្តល់ហិរញ្ញប្បទានជួល ផ្តល់ហិរញ្ញប្បទានរំលោះ ផ្តល់ហិរញ្ញប្បទានដល់ក្រុមហ៊ុនសាជីវកម្ម និងផ្តល់សេវាទូទាត់វិក្កយបត្រតាមរោងចក្រកន្តោន .ល.។

ក្រុមប្រឹក្សាភិបាល



Mr. LEE Doo Hoo
ប្រធានក្រុមប្រឹក្សាភិបាល



Mr. RUY Hui Seok
សមាជិកក្រុមប្រឹក្សាភិបាល



Mr. LEE Dae Kwang
សមាជិកក្រុមប្រឹក្សាភិបាល



គណៈគ្រប់គ្រង



Mr. LEE Dae Kwang
អគ្គនាយកប្រតិបត្តិ

លោកបានចាប់ផ្តើមការងារដំបូងនៅក្រុមហ៊ុន Daewoo ក្នុងឆ្នាំ ១៩៩៨។ លោកបានបំពេញការងារនៅទីនោះ ជាង១១ឆ្នាំ លោកក៏បានធ្វើការច្រើនវិស័យ ដូចជា៖ លក់រថយន្ត និងខាងផ្នែកហិរញ្ញវត្ថុ។ ពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១៣ លោកបានផ្លាស់ប្តូរទៅAju Capital ជាប្រធានក្រុម។ ដោយសារតែភាពច្នៃប្រសព្វ និងសកម្មភាពការងារល្អរបស់លោក ក្រុមហ៊ុនបានតែងតាំង ដោយផ្លាស់ប្តូរពីសាខាAnyang ទៅសាខាBucheon ដើម្បីធានានៅដំនើរការប្រតិបត្តិការល្អពីមួយសាខា ទៅសាខាមួយទៀត។

លោកបានចាប់ផ្តើមការងារជាមួយBNK Capitalនៅកូរ៉េខាងត្បូង ជាប្រធានសាខា ពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១៧។ ជាច្រើនឆ្នាំនៅBNK Capital លោកទទួលបានភាពជោគជ័យគួរអោយកត់សម្គាល់។ ដោយមានសក្តានុពល និងជំនាញក្នុងវិស័យហិរញ្ញវត្ថុ លោកត្រូវបានBNK Capitalតែងតាំងជាអគ្គនាយកប្រតិបត្តិ នៃប៊ីអេសខេស៊ី (ខេមបូឌា) នៅខែកក្កដា ឆ្នាំ២០១៨ ដែលមានទីតាំងនៅប្រទេសកម្ពុជា។ លោកមានពហុជំនាញ ដែលធ្វើអោយប៊ីអេសខេស៊ី (ខេមបូឌា) ជោគជ័យរហូតដល់សព្វថ្ងៃ។ លោកមានបទពិសោធន៍ជិត២០ឆ្នាំក្នុងវិស័យហិរញ្ញវត្ថុ។

សំរាប់ការសិក្សា លោកបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ នៅសាកលវិទ្យាល័យ Sejong Cyber ជំនាញគ្រប់គ្រងធុរៈកិច្ច។



Mr. JEONG Jeong Yeop
អគ្គនាយករងជាន់ខ្ពស់

មុនចាប់ផ្តើមធ្វើការជាមួយប៊ីអេសខេស៊ី (ខេមបូឌា) លោកបានបំពេញការងារមុខតំណែងជា មន្ត្រីផ្នែកលក់ នៅ Busan Solomon Saving Bank ពីឆ្នាំ២០០៧ ដល់ឆ្នាំ២០០៩។ លោកត្រូវបានតែងតាំងជា នាយករងផ្នែកគំរោងហិរញ្ញវត្ថុ ពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១០។

នៅចុងឆ្នាំ២០១០ លោកបានចូលBNK Capital នៅកូរ៉េខាងត្បូង ជាមន្ត្រីគ្រប់គ្រងទូទៅ។ ចាប់ពីឆ្នាំនោះ រហូតដល់ដើមឆ្នាំ២០១៨ លោកបានកាន់តំណែងជាច្រើន ដូចជា៖ នាយករងផ្នែកគំរោងយុទ្ធសាស្ត្រ និងជានាយកផ្នែកធនធានមនុស្ស និងរដ្ឋបាល។ ដោយភាពមានជំនាញរបស់លោក និងបទពិសោធន៍ជាមួយនឹងវិស័យធនាគារជាច្រើនឆ្នាំ BNK Capitalបានតែងតាំងលោកជា អគ្គនាយករងជាន់ខ្ពស់ នៃប៊ីអេសខេស៊ី (ខេមបូឌា) ក្នុងខែមីនា ឆ្នាំ២០១៨ ដែលមានទីតាំងស្ថិតនៅប្រទេសកម្ពុជា។ សរុបមក លោកមានបទពិសោធន៍ខាងវិស័យហិរញ្ញវត្ថុប្រហែលជា១២ឆ្នាំ។

លោកបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ នៅសាកលវិទ្យាល័យ Dong-A ជំនាញគ្រប់គ្រងធុរៈកិច្ច។





កញ្ញា ហ៊ុយ សុភា
នាយិកាគ្រប់គ្រងទូទៅ

មុនចូលបំរើការងារនៅប៊ីអេសខេស៊ី (ខេមបូឌា) ខែមេសា ឆ្នាំ ២០១៥ កញ្ញាធ្លាប់ធ្វើជាអគ្គលេខា នៅCMA រយៈពេល៩ឆ្នាំ និងជា មន្ត្រីគ្រប់គ្រងឯកសារ និងព័ត៌មាននៅអង្គការADD រយៈពេល៤ ឆ្នាំ និងធ្លាប់ធ្វើជា មន្ត្រីផ្នែកកសិកម្មទទួលបន្ទុកផ្នែកច្បារដំណាំ តាមគ្រួសារ និងអាហាររូបត្ថម្ភ នៅអង្គការចំរើនជាតិខ្មែរ និងអង្គ ការHellen Kellerអន្តរជាតិ រយៈពេល៣ឆ្នាំ។

កញ្ញាមានបទពិសោធន៍ជាច្រើនឆ្នាំ ក្នុងការគ្រប់គ្រងប្រតិបត្តិការ នៅCMA ក្នុងការបណ្តុះបណ្តាលស្តីពីសេវាកម្មហិរញ្ញវត្ថុ និង សេវាកម្មមិនពាក់ព័ន្ធនឹងផ្នែកហិរញ្ញវត្ថុសំរាប់សាធារណៈ។ លើសពី នេះទៅទៀត កញ្ញាធ្លាប់គ្រប់គ្រង និងអភិវឌ្ឍន៍ផ្ទាល់ទៅលើ គំរោងមួយចំនួនរបស់អង្គការADD និងCCK/HKI។

កញ្ញាបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញគ្រប់គ្រងទូទៅ នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង ក្នុង ឆ្នាំ២០០៥ និង២០០៨។ កញ្ញាក៏បានឆ្លងកាត់វគ្គបណ្តុះ បណ្តាលនៅក្រៅប្រទេសផងដែរ ដូចជា៖ ប្រទេសអ៊ីតាលី ប្រទេសអូស្ត្រាលី ប្រទេសវៀតណាម និងប្រទេសជប៉ុន។



លោក នារ៉ា នារ៉ា
នាយកផ្នែកហិរញ្ញវត្ថុ

មុនចូលបំរើការងារនៅប៊ីអេសខេស៊ី (ខេមបូឌា) នៅខែឧសភា ឆ្នាំ ២០១៥ លោកធ្លាប់ជានាយកផ្នែកហិរញ្ញវត្ថុ នៅអង្គការទឹក ១០០១ រយៈពេល១ឆ្នាំ និងធ្លាប់បំរើការងារនៅគ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុសិលានិធិ រយៈពេល១៤ឆ្នាំ ក្នុងតួនាទីផ្សេងៗដូច ជា៖ គណនេយ្យប្រចាំសាខា មន្ត្រីអភិវឌ្ឍន៍ផលិតផល នាយក ផ្នែកទីផ្សារ ប្រធានផ្នែកហិរញ្ញវត្ថុ និងធ្លាប់ជាប្រធានផ្នែកសវកម្ម ផ្ទៃក្នុង។

លោកមានបទពិសោធន៍ ជាច្រើនឆ្នាំពាក់ព័ន្ធនឹង ការងារ គណនេយ្យ ការស្រាវជ្រាវ និងអភិវឌ្ឍន៍ផលិតផល ផ្នែក ផ្សព្វផ្សាយនៅក្នុងទីផ្សារ ការគ្រប់គ្រងហិរញ្ញវត្ថុ និងសវកម្មផ្ទៃ ក្នុងពាក់ព័ន្ធនឹងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។

នៅក្នុងឆ្នាំ២០០៧ លោកបានបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ នៅសាកលវិទ្យាល័យបៀលប្រាយ និងបញ្ចប់បរិញ្ញាបត្រ ផ្នែកគ្រប់គ្រងអាជីវកម្មអន្តរជាតិ នៅ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ឆ្នាំ២០០២។ លោកធ្លាប់បាន សិក្សាវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈថ្នាក់ជាតិ និងអន្តរជាតិទាក់ទងនឹងវិភាគហិរញ្ញវត្ថុ ការគ្រប់គ្រងហានិភ័យ ការផ្តល់សេវាកម្មដល់អតិថិជន និងការគ្រប់គ្រងប្រសិទ្ធភាពចូល រួមក្នុងសង្គម។



លោក ប៉ា ប៉ុណ្ណតី

នាយកផ្នែកប្រតិបត្តិការ

លោកបានចូលបំពេញការងារនៅប៊ីអេសខេស៊ី (ខេមបូឌា) ក្នុងខែតុលា ឆ្នាំ២០១៥។ សំរាប់ប្រតិបត្តិការងារ លោកធ្លាប់ជានាយកផ្នែកកម្ចី នៅ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអស់រយៈពេល២ឆ្នាំ និងជានាយករង ផ្នែក ធនធានមនុស្ស នៅសូម៉ា គ្រុប អស់រយៈពេល៤ឆ្នាំ។ លោកក៏ធ្លាប់ មានបទពិសោធន៍ខាងផ្នែកបង្រៀននៅសាកលវិទ្យាល័យ អស់រយៈ ពេល៤ឆ្នាំផងដែរ។

គាត់មានបទពិសោធន៍ខាងផ្នែកគ្រប់គ្រងប្រាក់កម្ចី ផែនការប្រតិបត្តិ ការ ការបង្កើតគោលការណ៍ និងនីតិវិធី ការស្រាវជ្រាវ ផ្នែកទីផ្សារ និង ការបង្កើតផលិតផលផងដែរ។ សំរាប់ការគ្រប់គ្រងធនធាន មនុស្សវិញ លោកមានបទពិសោធន៍ក្នុងការរៀបចំ គំរោង ការជ្រើស រើសបុគ្គលិក ការរៀបចំបទបរិយាយការងារ ការរៀបចំទំរង់វាយតម្លៃ តាមប្រព័ន្ធ និងកម្មវិធីសុខុមាលភាព ការវាយតម្លៃផ្នែកបណ្តុះ បណ្តាល និង ការអភិវឌ្ឍន៍នៅគោលការណ៍ និង នីតិវិធីផ្នែក ធនធានមនុស្ស។

លោកបានបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញហិរញ្ញវត្ថុ និង គណនេយ្យ ពីសាកលវិទ្យាល័យហៀលប្រាយ នៅក្នុងឆ្នាំ២០០៦ និងបញ្ចប់ថ្នាក់បរិញ្ញាបត្រ ជំនាញគ្រប់គ្រងធុរៈកិច្ច នៅសាកល វិទ្យាល័យជាតិគ្រប់គ្រងក្នុងឆ្នាំ២០០៣។ ក្រៅពីនេះ លោកក៏បាន ចូលរួមវគ្គបណ្តុះបណ្តាលជាច្រើនទៅលើ ការគ្រប់គ្រងហានិភ័យ ការគ្រប់គ្រងយុទ្ធសាស្ត្រផែនការ ច្បាប់ភូមិបាល និងច្បាប់កិច្ចសន្យា និងការគ្រប់គ្រងសកម្មភាពការងារអោយមានប្រសិទ្ធភាព។



លោក ស៊ីង សាវុធ

នាយកផ្នែកដោះស្រាយបំណុល

មុននឹងចូលមកបម្រើការងារឱ្យប៊ីអេសខេស៊ី (ខេមបូឌា) នៅថ្ងៃទី ៨ ខែមេសា ឆ្នាំ២០១៥ លោកបានបម្រើការងារជាមន្ត្រី ឥណទានជាន់ខ្ពស់នៅ ធនាគារអេស៊ីប៊ីជា អស់រយៈពេលជាង ៦ឆ្នាំ ហើយលោកក៏ធ្លាប់ជាគ្រូបង្រៀនគណិតវិទ្យា និងរូបវិទ្យា នៅគ្រឹះស្ថានរដ្ឋ និងឯកជន ព្រមទាំងជាសាស្ត្រាចារ្យភាសា អង់គ្លេស និងជំនាញសរសេរនៃសាកលវិទ្យាល័យឯកជនរយៈ ពេលជាង៨ឆ្នាំផងដែរ។

លោកមានបទពិសោធន៍ក្នុងការចង្អុលបង្ហាញ ហានិភ័យតំបន់ ប្រតិបត្តិការ ស្រាវជ្រាវទីផ្សារ រៀបចំផែនការយុទ្ធសាស្ត្រប្រតិបត្តិ ការ ដោះស្រាយបញ្ហាជាមួយអតិថិជនយឺតយ៉ាវ វាយតម្លៃកម្ចី និងទ្រព្យដាក់ធានា រៀបចំឯកសារនិងសំណើឥណទាន ការពារ សំណើឥណទាន បណ្តុះបណ្តាលនីតិវិធីវាយតម្លៃកម្ចីនិងទ្រព្យ ដាក់ធានាទៅដល់បុគ្គលិកថ្មី និងកម្មសិក្សាការី។

លោកបានបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញផែនការដឹកនាំ និងរដ្ឋបាលអប់រំ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នាឆ្នាំ ២០១១ និងបរិញ្ញាបត្រ ជំនាញភាសាអង់គ្លេសសម្រាប់ការ ទំនាក់ទំនង នៅសាកលវិទ្យាល័យវេស្វីននាឆ្នាំ២០០៧។ លោកធ្លាប់បានបញ្ចប់វគ្គបណ្តុះរយៈពេល២ឆ្នាំ នៅឯ មជ្ឈមណ្ឌលគរុកោសល្យភូមិភាគ ហ៊ុនសែនព្រៃវែង នាឆ្នាំ ២០០០។ បន្ថែមលើនេះទៅទៀតគាត់បានចូលរួមវគ្គបណ្តុះប ណ្តាលមួយចំនួនទៀតដូចជា៖ សិទ្ធិមនុស្ស បំណិនជីវិត ច្បាប់ ភូមិបាល។



លោក អ៊ិន រតនៈ

នាយករងផ្នែកធនធានមនុស្ស និងរដ្ឋបាល

មុនពេលចូលបំពេញការងារនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ីអេសខេស៊ី (ខេមបូឌា) នៅខែមិថុនាឆ្នាំ២០១៦ ពីមុនលោកធ្លាប់ជា នាយកគ្រប់គ្រង រដ្ឋបាលនិងហិរញ្ញវត្ថុ និងជាជំនួយការប្រធានគំរោងនៅ ក្រុមហ៊ុនសាងសង់ Innovia Development Cam Co., Ltd រយៈពេល៨៣ឆ្នាំ គិតចាប់ពីឆ្នាំ២០១២ ដល់ឆ្នាំ២០១៥។ លោកក៏ធ្លាប់ជានាយកគ្រប់គ្រង នៃអង្គការបេសកកម្មអ៊ីនឌូណាម (ICMS Mission Society NGO) ដែលមានមូលដ្ឋាននៅប្រទេសថៃ រយៈពេល១ឆ្នាំ គិតចាប់ពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១០។

លោកបានបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញគ្រប់គ្រងធុរកិច្ចពី សកលវិទ្យាល័យ ហៀលប្រាយ នៅក្នុងខែមីនា ឆ្នាំ២០១៥ មុននិងក្នុងឆ្នាំ២០១២ លោកបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ ចំនួនពីរផងដែរ ទីមួយផ្នែកអន្តរវប្បធម៌ និងទីពីរផ្នែកអក្សរសាស្ត្រភាសាអង់គ្លេសពី KOSIN University នៅទីក្រុងប៊ូសាន សាធារណរដ្ឋកូរ៉េ។ ក្រៅពីនេះលោកបានសិក្សាវគ្គបណ្តុះបណ្តាល ជំនាញបច្ចេកទេស វិជ្ជាជីវៈ ស្តីពី ភាពជាអ្នកដឹកនាំ ការគ្រប់គ្រងរដ្ឋបាលនិងការិយាល័យ ច្បាប់ការងារ និងការអនុលោមទៅតាមច្បាប់ ។ល។



លោក ស តុលា

នាយករងផ្នែកវិភាគឥណទាន

លោកចាប់ផ្តើមបំពេញការងារនៅ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ីអេសខេស៊ី (ខេមបូឌា) ក្នុងខែតុលា ឆ្នាំ២០១៥ ជាអ្នកបកប្រែ និងមន្ត្រីផ្នែករដ្ឋបាល ហើយលោកក៏បានកាន់មុខតំណែងជាច្រើនបន្តបន្ទាប់ដូចជា៖ មន្ត្រីខាងបកប្រែ និងធនធានមនុស្ស នឹងជាមន្ត្រីវិភាគឥណទានជាន់ខ្ពស់ ហើយលោកក៏ត្រូវបានតែងតាំងតំណែងជានាយករងផ្នែកវិភាគឥណទាន នៅខែកុម្ភៈ ឆ្នាំ២០១៨មកម្ល៉េះ។

លោកមានបទពិសោធន៍ជាង១០ឆ្នាំ ក្នុងការបកប្រែ ព្រមទាំងមានពហុជំនាញ និងមានជំនាញខាងវិភាគឥណទានអស់រយៈពេលជាង៣ឆ្នាំផងដែរ។

លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ជំនាញសណ្ឋាគារនិងទេសចរណ៍ នៅសាលកលវិទ្យាល័យជាតិគ្រប់គ្រង ក្នុងឆ្នាំ២០០៧ និងបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ជំនាញវិទ្យាសាស្ត្រ និងគណិតវិទ្យា នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។





លោក ស៊ីម ណាវ៉ាន់

នាយករងសវនកម្មផ្ទៃក្នុង

មុនពេលចូលបំរើការងារនៅ ប៊ីអេសខេស៊ី (ខេមបូឌា) ក្នុង ខែមេសា ឆ្នាំ ២០១៥ លោកបានធ្វើការជាមន្ត្រីសវនកម្មផ្ទៃក្នុង នៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ រយៈពេលបីឆ្នាំ ហើយក៏បានធ្វើជា មន្ត្រីឥណទាន និងមន្ត្រីសេវាអតិថិជនរយៈពេល៣ឆ្នាំផងដែរ ។ ជារួម លោកមានបទពិសោធន៍ផ្នែកឥណទាន និងសវនកម្មក្នុង វិស័យមីក្រូហិរញ្ញវត្ថុរយៈពេល៦ឆ្នាំ ។

បច្ចុប្បន្ននេះ លោកកំពុងតែបន្តការសិក្សាកម្មវិធី ACCA និង CATនៅ FTMS Global Academy School ដែលផ្តោត សំខាន់លើជំនាញ គណនេយ្យ ហិរញ្ញវត្ថុ និងសវនកម្ម ហើយ បានបញ្ចប់វគ្គ FA1, FA2, MA1, F1, F2, F3 និង F8 ។ លោកបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ ជំនាញគណនេយ្យ និង ហិរញ្ញវត្ថុ ពីសាកលវិទ្យាល័យធនធានមនុស្ស ក្នុងឆ្នាំ២០០៨។ លោកបានសិក្សា ច្បាប់ស្តីពីពន្ធដាររបស់កម្ពុជា នៅសាលាជាតិ ពន្ធដារ ហើយក៏បានប្រឡងជាប់ ភ្នាក់ងារសេវាកម្មពន្ធដារ ពី អគ្គនាយកដ្ឋានពន្ធដារ។ លើសពីនេះទៀត លោកបានបញ្ចប់ ថ្នាក់ភាសាអង់គ្លេសទូទៅ នៅសាកលវិទ្យាល័យបញ្ញាសាស្ត្រ កម្ពុជា។ កំឡុងពេលបំរើការងារនៅ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត លោកក៏បានចូលរួមវគ្គបណ្តុះបណ្តាលចំនួនបីដូចជា “Problem Solving and Decision Making Skill” “Critical Thinking” និង “Critical Audit Sampling and Finding” ។



លោក អាន សុខខាក់

នាយករងផ្នែកព័ត៌មានវិទ្យា

មុនចូលបំរើការងារនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ីអេសខេស៊ី (ខេម បូឌា) នៅខែមេសា ឆ្នាំ២០១៥ លោកធ្លាប់ជាបុគ្គលិក នៅ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុហ្គ្រីនសេនត្រល់ ទទួលបន្ទុកផ្នែក Database រយៈពេល២ឆ្នាំ និងធ្លាប់ជាបុគ្គលិកសាលារៀនអន្តរ ជាតិ អាយ អ៊ី អិល ផ្នែកសំរបសំរួលព័ត៌មានវិទ្យា រយៈពេល១ឆ្នាំ និងធ្លាប់ជា គ្រូបង្រៀនផ្នែកព័ត៌មានវិទ្យា នៅសាលាITech International រយៈពេល២ខែ។


លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ជំនាញវិស្វកម្ម និង បច្ចេកទេសកុំព្យូទ័រ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្នុងឆ្នាំ ២០០៩។ លោកបានចូលរួមវគ្គបណ្តុះបណ្តាល ជំនាញ បច្ចេកវិជ្ជាជាច្រើនផ្នែក ដូចជា៖ C-Programming, C++, Java Programming, C#, VB.net, PHP, MySQL, SQL Server, Database Management System and IT Project Management ។



ការបណ្តុះបណ្តាលបុគ្គលិក

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ីអេសខេស៊ី (ខេមបូឌា) ភីអិលស៊ី តែងតែយកចិត្តទុកដាក់ចំពោះសកម្មភាពការងាររបស់បុគ្គលិក អាស្រ័យហេតុនេះហើយ បុគ្គលិកត្រូវបានបណ្តុះបណ្តាល រឺត្រូវបានអភិវឌ្ឍន៍សមត្ថភាព ហើយវាក៏ជាធាតុសំខាន់សំរាប់ការធ្វើការប្រចាំថ្ងៃផងដែរ។

នាយកដ្ឋានធនធានមនុស្ស និងរដ្ឋបាល



វគ្គបណ្តុះបណ្តាល	# អ្នកចូលរួម	កាលបរិច្ឆេទ	រយៈពេល	សមាសភាពអ្នកចូលរួម	បង្ហាត់ដោយ
- ប្រវត្តិរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ីអេសខេស៊ី (ខេមបូឌា) ភីអិលស៊ី - គោលការណ៍ធនធានមនុស្ស - អត្ថប្រយោជន៍បុគ្គលិក	៨	១៥ មករា ២០១៨	១ថ្ងៃ	បុគ្គលិកគ្រប់សាខា	ក្រុមការងារផ្នែកធនធានមនុស្ស និងរដ្ឋបាល
	៦	០៥ កុម្ភៈ ២០១៨	១ថ្ងៃ		
	៦	១៩ កុម្ភៈ ២០១៨	១ថ្ងៃ		
	៩	២៤ មេសា ២០១៨	១ថ្ងៃ		
	១	០១ សីហា ២០១៨	១ថ្ងៃ	បេឡាករថ្មី សាខាត្រាំកក់	នាយករងផ្នែកធនធានមនុស្ស និងរដ្ឋបាល
	៧	១៦ តុលា ២០១៨	១ថ្ងៃ	បេឡាករថ្មី សាខាត្រាំកក់	
	១	១៦ តុលា ២០១៨	១ថ្ងៃ	ប្រធានសាខាថ្មី សាខាឧដុង្គ	
	៥	១២ វិច្ឆិកា	១ថ្ងៃ	បុគ្គលិកគ្រប់សាខា	ក្រុមការងារផ្នែក

		២០១៨			ធនធានមនុស្ស និងរដ្ឋបាល
	៩	០៣ ធ្នូ ២០១៨	១ថ្ងៃ	បុគ្គលិកថ្មីគ្រប់សាខា	
ជំនួបថ្នាក់គ្រប់គ្រង	១៥	០៣ កុម្ភៈ ២០១៨	០.៥ថ្ងៃ	ថ្នាក់គ្រប់គ្រង និងប្រធាន សាខា	នាយករងផ្នែក ធនធានមនុស្ស និងរដ្ឋបាល
គោលការណ៍ Whistleblowing	១៣	២៧ ធ្នូ ២០១៨	០.៥ថ្ងៃ	បុគ្គលិកទីស្នាក់ការកណ្តាល	

នាយកដ្ឋានប្រតិបត្តិការ



វគ្គបណ្តុះបណ្តាល	# អ្នកចូលរួម	កាលបរិច្ឆេទ	រយៈពេល	សមាសភាពអ្នកចូលរួម	បង្កាត់ដោយ
- គោលការណ៍ហានិភ័យឥណទាន - ការប្រមូលទិន្នន័យ - ការវាយតម្លៃហានិភ័យ - ការវាយតម្លៃទ្រព្យធានា - ការបំពេញ GL - ទំរង់ IL - កិច្ចសន្យាកម្ចី - ហ៊ីប៉ូតែក - ការរក្សាទុកទ្រព្យធានា - ការលើកទឹកចិត្តបុគ្គលិក	៨	១៥-១៨ មករា ២០១៨	៤ថ្ងៃ	បុគ្គលិកថ្មីគ្រប់សាខា	មន្ត្រីជំនួយសាខា ជាន់ខ្ពស់
	៦	០៥-០៨ កុម្ភៈ ២០១៨			
	៦	១៩-២២ កុម្ភៈ ២០១៨			
	៩	២៤-២៧ មេសា ២០១៨			
	៥	១២-១៧ វិច្ឆិកា ២០១៨	៥.៥ថ្ងៃ		



• តួនាទីមន្ត្រីឥណទាន					
• គោលការណ៍ប្រតិបត្តិការឥណទាន • ការវាយតម្លៃប្រាក់កម្ចី • ការវាយតម្លៃទ្រព្យធានា • ធាតុនៃប្រាក់កម្ចី • ហានិភ័យឥណទាន • សារពីអគ្គនាយកប្រតិបត្តិ	១២	១៤-១៥ កញ្ញា	១.៥ថ្ងៃ	បុគ្គលិកទីស្នាក់ការកណ្តាល	
	១១	២០១៨		បុគ្គលិកសាខាត្រាំកក់	នាយកផ្នែកប្រតិបត្តិការ
	១០	២៧-២៨ កញ្ញា		បុគ្គលិកសាខាអង្គស្នួល	មន្ត្រីជំនួយសាខាជាន់ខ្ពស់
	២	២០១៨		បុគ្គលិកសាខាច្បារមន	Operation Manager
	៧	០៤-០៥ តុលា		បុគ្គលិកសាខាទីស្នាក់ការកណ្តាល	មន្ត្រីជំនួយសាខាជាន់ខ្ពស់
	៧	១៦-២២ តុលា	៦ថ្ងៃ		
	១០	១៦ តុលា-១៤ វិច្ឆិកា ២០១៨	១៨ថ្ងៃ	ប្រធានសាខាឧដុង្គ	មន្ត្រីជំនួយសាខាជាន់ខ្ពស់ នាយកផ្នែកប្រតិបត្តិការ ប្រធានសាខាអង្គស្នួល
គំរោងជំនួញថ្មីសំរាប់អតិថិជន	៧៩	២៦-២៨ វិច្ឆិកា ២០១៨	៣ថ្ងៃ	បុគ្គលិកសាខាអង្គស្នួល ច្បារមន និងត្រាំកក់	មន្ត្រីជំនួយសាខាជាន់ខ្ពស់
តួនាទីនៃគំរោងជំនួញថ្មីសំរាប់ប្រាក់កម្ចី និងដោះស្រាយបំណុល	៦២	២៧ ធ្នូ ២០១៨	០.៥ថ្ងៃ	បុគ្គលិកសាខាឧដុង្គ ត្រាំកក់ ច្បារមន និងអង្គស្នួល	



នាយកដ្ឋានហិរញ្ញវត្ថុ



វគ្គបណ្តុះបណ្តាល	# អ្នកចូលរួម	កាលបរិច្ឆេទ	រយៈពេល	សមាសភាពអ្នកចូលរួម	បង្ហាត់ដោយ
- ប្រព័ន្ធអ៊ីនធឺណិត MBWIN - គោលការណ៍បើកប្រាក់ជូនអតិថិជន - គោលការណ៍សងត្រលប់មកវិញនៃអតិថិជន - គោលការណ៍បំពេញចិត្តអតិថិជន - ការមើលប្រាក់ក្លែងក្លាយ	១	១៦-២២ តុលា ២០១៨	១១.៥ថ្ងៃ	បេឡាករថ្មី សាខាត្រាំកក់	នាយកហិរញ្ញវត្ថុ ប្រធានបេឡាករ 
		២៣ សីហា-០៧ កញ្ញា ២០១៨	១៣ថ្ងៃ		
	១២ វិច្ឆិកា-០៧ ធ្នូ ២០១៨	១៨ថ្ងៃ	បេឡាករថ្មី សាខាឧដុង្គ		
២	០៣-១១ ធ្នូ ២០១៨	១៤.៥ថ្ងៃ			
- បញ្ចូលទិន្នន័យគណនេយ្យ និងពិនិត្យរបាយការណ៍GL ក្នុងMBWIN - រៀបចំប័ណ្ណទូទាត់ ដូចជាPV, RV សាច់ប្រាក់ និងការកំណត់ត្រា - រៀបចំឯកសារចុងខែ ដូចជាផ្ទៀងផ្ទាត់សាច់ប្រាក់ក្នុងធនាគារ តារាងសង្ខេបធនាគារ ស្តុនសៀវភៅធនាគារ គិតថ្លៃជួលម៉ូតូរបស់មន្ត្រីតំណាង	១	២៨ សីហា-០១ កញ្ញា ២០១៨	៤.៥ថ្ងៃ	គណនេយ្យករថ្មី សាខាត្រាំកក់	



នាយកដ្ឋានដោះស្រាយបំណុល

វគ្គបណ្តុះបណ្តាល	# អ្នកចូលរួម	កាលបរិច្ឆេទ	រយៈពេល	សមាសភាពអ្នកចូលរួម	បង្ហាត់ដោយ
ដំនើរការផ្លូវច្បាប់ក្នុងការដោះស្រាយបំណុល	៧៤	២១ កញ្ញា ២០១៨	១ថ្ងៃ	បុគ្គលិកសាខាច្បារមន និងអង្គស្តួល	 នាយកផ្នែកដោះស្រាយបំណុល
• គោលការណ៍ប្រឆាំងការក្លែងបន្លំ	៧	២១ តុលា ២០១៨	១ថ្ងៃ	មន្ត្រីឥណទានគ្រប់សាខា	
• គោលការណ៍ដោះស្រាយបំណុល	៥	១២-១៧ វិច្ឆិកា ២០១៨	៥.៥ថ្ងៃ		

ផ្នែកវិភាគឥណទាន

វគ្គបណ្តុះបណ្តាល	# អ្នកចូលរួម	កាលបរិច្ឆេទ	រយៈពេល	សមាសភាពអ្នកចូលរួម	បង្ហាត់ដោយ
- វាយតម្លៃប្រាក់កម្ចី និងដំនើរការប្រាក់កម្ចី - គោលការណ៍វិភាគឥណទាន	១	០៣-២៤ សីហា ២០១៨	១៦.៥ថ្ងៃ	មន្ត្រីវិភាគឥណទានថ្មី សាខាត្រាំកក់	នាយករងផ្នែកវិភាគឥណទាន

ផ្នែកព័ត៌មានវិទ្យា

វគ្គបណ្តុះបណ្តាល	# អ្នកចូលរួម	កាលបរិច្ឆេទ	រយៈពេល	សមាសភាពអ្នកចូលរួម	បង្ហាត់ដោយ
- ការថែទាំកុំព្យូទ័រ - សន្តិសុខព័ត៌មានវិទ្យា	៩	១២ ធ្នូ ២០១៨	០.៥ថ្ងៃ	មន្ត្រីឥណទានគណនេយ្យករ និងបេឡាករ	នាយករងផ្នែកព័ត៌មានវិទ្យា

វគ្គបណ្តុះបណ្តាលខាងក្រៅ/សិក្ខាសាលា

#	អ្នកចូលរួម	តួនាទី	វគ្គបណ្តុះបណ្តាល	កាលបរិច្ឆេទ	រយៈពេល	រៀបចំដោយ
១	លោក លាវ ដារ៉ា	នាយកផ្នែកហិរញ្ញវត្ថុ	ប្រកាសCredit Risk Grading & Impairment Provision	១៥ សីហា ២០១៨	១ថ្ងៃ	ធនាគារជាតិ នៃកម្ពុជា
២	លោក ស៊ឹង សាវុធ	នាយកផ្នែកដោះស្រាយបំណុល				CMA
៣	លោក ស៊ឹម ណារ៉ាន់	នាយករងផ្នែកសវនកម្មផ្ទៃក្នុង				Deloitte
៤	កញ្ញា ហិយ សុភា	នាយិកាចាត់ការទូទៅ	ការប្រមូលទិន្នន័យ	១៧ សីហា ២០១៨		ធនាគារជាតិ នៃកម្ពុជា
៥			CEO Club			NIS
៦	លោក អ៊ុន រតនៈ	នាយករងផ្នែកធនធានមនុស្ស និងរដ្ឋបាល	HR Club	៣១ សីហា ២០១៨	០.៥ថ្ងៃ	CMA
៧	អ្នកស្រី ពិន សំអូន	មន្ត្រីជាន់ខ្ពស់ធនធានមនុស្ស និងរដ្ឋបាល				
៨	លោក សែស ពេជ្រ រិទ្ធី	មន្ត្រីវិភាគឥណទាន	ការវាយតម្លៃអចលនទ្រព្យ	០៧-០៨ កញ្ញា ២០១៨	២ថ្ងៃ	CMA
៩	លោក អ៊ុន រតនៈ	នាយករងផ្នែកធនធានមនុស្ស និងរដ្ឋបាល	តាំងពិព័រណ៍ការងារ២០១៨	២០ កញ្ញា ២០១៨	០.៥ថ្ងៃ	ក្រសួងការងារ និងវិជ្ជាជីវៈ
១០	កញ្ញា សោម អានីតា	មន្ត្រីធនធានមនុស្ស និងរដ្ឋបាល				
១១	កញ្ញា ហិយ សុភា	នាយិកាចាត់ការទូទៅ	Asia Network Submit and Mekong Inclusive Growth Thailand	០១-០៣ តុលា ២០១៨	៩ថ្ងៃ	ADA BWTP
១២	លោក អ៊ុន រតនៈ	នាយករងផ្នែកធនធានមនុស្ស និងរដ្ឋបាល	“We are BNK”	០៨-១២ តុលា ២០១៨	៥ថ្ងៃ	BNK Capital
១៣	លោក ស៊ឹម ណារ៉ាន់	នាយករងផ្នែកសវនកម្មផ្ទៃក្នុង				



១៤	លោក យឹម សុខា	ប្រធានសាខា				
១៥	លោក មូល សារ៉ាន់	មន្ត្រីគណនាធនធាន				
១៦	អ្នកស្រី ពិន សំអូន	មន្ត្រីជាន់ខ្ពស់ធនធាន មនុស្ស និងរដ្ឋបាល	ទូទាត់លុយបំណាច់បញ្ចប់កិច្ច សន្យា	១២ តុលា ២០១៨	០.៥ថ្ងៃ	CMA ក្រសួង ការងារ
១៧	កញ្ញា ហិយ សុភា	នាយិកាចាត់ការទូទៅ	CMA's Board Meeting	១៩ តុលា ២០១៨		CMA
១៨	លោក លាវ ដារ៉ា	នាយកផ្នែកហិរញ្ញវត្ថុ	IFRS9	២០ តុលា ២០១៨	១ថ្ងៃ	
១៩	កញ្ញា ហិយ សុភា	នាយិកាចាត់ការទូទៅ	CEO Breakfast Meeting	០២ វិច្ឆិកា ២០១៨	០.៥ថ្ងៃ	ក្រសួងអប់រំ ធនាគារជាតិ នៃកម្ពុជា ABC
២០			ការអប់រំ & SDF Committee	១៣ វិច្ឆិកា ២០១៨		CMA
២១			និរន្តរភាពនៃហិរញ្ញវត្ថុកម្ពុជា	០៥ ធ្នូ ២០១៨		ABC CMA
២២	លោក លាវ ដារ៉ា	នាយកផ្នែកហិរញ្ញវត្ថុ	ការអនុវត្តន៍នៃស្តង់ដារ គណនេយ្យ សំរាប់ធនាគារ និងមីក្រូហិរញ្ញវត្ថុ	១២ ធ្នូ ២០១៨		NAC ធនាគារជាតិ នៃកម្ពុជា
២៣	កញ្ញា ហិយ សុភា	នាយិកាចាត់ការទូទៅ	សន្និបាតប្រចាំឆ្នាំស្តីអំពី គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ “AMC”	១៤ ធ្នូ ២០១៨	១ថ្ងៃ	CMA
២៤	លោក អ៊ុន រតនៈ	នាយករងផ្នែក ធនធានមនុស្ស និង រដ្ឋបាល				
២៥	លោក លាវ ដារ៉ា	នាយកផ្នែកហិរញ្ញវត្ថុ	ប្រភពនៃការពង្រីកឲ្យមានការ អភិវឌ្ឍន៍នៃកម្ពុជា	២១ ធ្នូ ២០១៨	០.៥ថ្ងៃ	ធនាគារជាតិ នៃកម្ពុជា
២៦	កញ្ញា ហៃ មុន្នី គីមហួរ	មន្ត្រីវិភាគគណនា	គោលការណ៍ការពារអតិថិជន	២៥-២៧ ធ្នូ ២០១៨	៣ថ្ងៃ	CMA
២៧	លោក ញ៉ែម តារា					



ទស្សនៈកិច្ចសិក្សា

ជារៀងរាល់ឆ្នាំ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ីអេសខេស៊ី (ខេមបូឌា) ភីអិលស៊ី តែងតែបញ្ជូនបុគ្គលិកឆ្នើមគ្រប់នាយកដ្ឋាន និង សាខា ទៅចុះទស្សនៈកិច្ចសិក្សា នៅប្រទេសកូរ៉េខាងត្បូង។ គោលបំណងចុះទស្សនៈកិច្ចសិក្សានេះ គឺផ្ដោតចំបងទៅលើ ការបណ្តុះបណ្តាលឲ្យយល់ដឹងពី ប៊ីអេសខេ ពីប្រទេសផ្សេងៗគ្នា ដើម្បីប្រាស្រ័យ និងសិក្សាពីគ្នាទៅវិញទៅមក។



នៅថ្ងៃទី០៨ ដល់ថ្ងៃទី១២ តុលា ឆ្នាំ២០១៨ មានបុគ្គលិកចំនួន៤នាក់ ដែលបានចូលរួមកម្មវិធីទស្សនៈកិច្ចសិក្សា នៅ ប្រទេសកូរ៉េខាងត្បូង។ បុគ្គលិក២រូប ដែលមកពីនាយកដ្ឋានប្រតិបត្តិការ ម្នាក់ទៀតមកពីផ្នែកធនធានមនុស្ស និងរដ្ឋបាល ហើយម្នាក់ទៀតវិញ មកពីផ្នែកសវនកម្មផ្ទៃក្នុង។ បុគ្គលិកទាំង៤រូបតំណាងអោយ BNK ពីប្រទេសកម្ពុជា ពួកគាត់បានទៅ BNK Financial Group និង BNK Capital ដែលមានទីតាំងនៅប៊ូសាន ប្រទេសកូរ៉េខាងត្បូង។



ទំនួលខុសត្រូវផ្នែកសង្គម

នាខែវិច្ឆិកា ឆ្នាំ២០១៨ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ីអេសខេស៊ី (ខេមបូឌា) ភីអិលស៊ី និងភាគទុនិក១០០% “BNK Financial Group” បានបរិច្ចាគ ឧបករណ៍លេង សំភារៈ សិក្សា កុំព្យូទ័រ សំលៀកបំពាក់ និង ផ្សេងៗ ទៅកាន់សិស្ស នៅ សាលាត្រពាំងឈូក សាលាចយហ្វូល និងប្រជាជន ក្រីក្រជុំវិញតំបន់នោះផងដែរ។ ប៊ីអេសខេ (ខេមបូឌា) នឹង តែងតែគាំទ្រសង្គម និងធ្វើឲ្យអ្នកគ្រប់គ្នាសប្បាយចិត្ត។



នាពេលបុណ្យភ្ជុំបិណ្ឌ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ីអេសខេ ស៊ី (ខេមបូឌា) ភីអិលស៊ី តែងតែប្រមូលបុគ្គលិកគ្រប់ជាន់ថ្នាក់ ដើម្បីទៅទីវត្តអារាមទាំងអស់គ្នា។ នេះគឺជា សកម្មភាពខ្លះៗដែលកើតមានឡើងក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០១៨។



របាយការណ៍សវនកម្មឯករាជ្យ

ជូនចំពោះ ភាគទុនិក នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប៊ីអេសខេស៊ី (ខេមបូឌា)ភីអិលស៊ី

មតិយោបល់

យើងខ្ញុំបានធ្វើសវនកម្មទៅលើរបាយការណ៍ហិរញ្ញវត្ថុរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប៊ីអេសខេស៊ី (ខេមបូឌា) ភីអិលស៊ី (“ក្រុមហ៊ុន”) ដែលមានការរាយការណ៍តាមការស្នើសុំ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ និងរបាយការណ៍លទ្ធផល របាយការណ៍បម្រែបម្រួលមូលធន ព្រមទាំងរបាយការណ៍លំហូរសាច់ប្រាក់ សម្រាប់ការិយបរិច្ឆេទបញ្ចប់ ហើយ និងកំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ ដែលមានសេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យ សំខាន់ៗ។

តាមមតិយោបល់របស់យើងខ្ញុំរបាយការណ៍ហិរញ្ញវត្ថុនេះបង្ហាញនូវទិដ្ឋភាពពិតប្រាកដនិងត្រឹមត្រូវលើស្ថាន ភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុន នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ព្រមទាំងលទ្ធផលនៃប្រតិបត្តិការហិរញ្ញវត្ថុ ហើយនិង លំហូរសាច់ប្រាក់ សម្រាប់ការិយបរិច្ឆេទបញ្ចប់ ដោយអនុលោមទៅតាមស្តង់ដារគណនេយ្យកម្ពុជា (“CASs”) ហើយនិងបទប្បញ្ញត្តិ និងគោលការណ៍ណែនាំដែលចេញដោយធនាគារជាតិ នៃ កម្ពុជា។

មូលដ្ឋាននៃមតិយោបល់

យើងខ្ញុំបានធ្វើសវនកម្មដោយអនុលោមទៅតាមស្តង់ដារអន្តរជាតិស្តីពីសវនកម្មនៃកម្ពុជា (“CISAs”)។ ការ ទទួលខុសត្រូវរបស់យើងខ្ញុំយោងតាមCISAs ត្រូវបានបរិយាយបន្ថែមនៅក្នុងផ្នែក “ការទទួលខុសត្រូវរបស់ សវនករចំពោះការងារសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ” នៃរបាយការណ៍នេះ។ យើងខ្ញុំ មានឯករាជ្យភាពពី ក្រុមហ៊ុន ដោយយោងតាមអនុក្រឹត្យស្តីពីក្រមសីលធម៌សម្រាប់វិជ្ជាជីវៈរបស់គណនេយ្យករជំនាញ និងសវនករ ជំនាញ ដែលចេញដោយរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ហើយយើងខ្ញុំក៏បានបំពេញនូវទំនួលខុស ត្រូវដទៃទៀតដែលតម្រូវដោយក្រមសីលធម៌នេះផងដែរ។ យើងខ្ញុំជឿជាក់ថា ភស្តុតាងសវនកម្មដែលយើងខ្ញុំ បានទទួលមានលក្ខណៈគ្រប់គ្រាន់ និងសមហេតុសមផលដើម្បីជាមូលដ្ឋានក្នុងការបញ្ចេញមតិយោបល់របស់ យើងខ្ញុំ។

ព័ត៌មានផ្សេងៗ

ព័ត៌មានផ្សេងៗដែលបានទទួលនាការបរិច្ឆេទនៃរបាយការណ៍របស់សវនករ រួមមានរបាយការណ៍របស់ ក្រុមប្រឹក្សាភិបាលដូចដែលបានបង្ហាញក្នុងទំព័រទី១ ដល់ទី៥។ គណៈគ្រប់គ្រងមានទំនួលខុសត្រូវលើព័ត៌មាន ផ្សេងៗនេះ។

មតិយោបល់របស់យើងខ្ញុំលើរបាយការណ៍ហិរញ្ញវត្ថុគ្របដណ្តប់លើព័ត៌មានផ្សេងៗនេះទេ ហើយយើងខ្ញុំក៏ មិនបង្ហាញសេចក្តីសន្និដ្ឋានធានាអះអាងក្នុងទម្រង់ណាមួយទៅលើព័ត៌មានផ្សេងៗនេះដែរ។ ទាក់ទងនឹងការងារ សវនកម្មរបស់យើងខ្ញុំលើរបាយការណ៍ហិរញ្ញវត្ថុ ទំនួលខុសត្រូវរបស់យើងខ្ញុំគឺការអានព័ត៌មានផ្សេងៗនេះ ហើយពិចារណា ថាតើព័ត៌មានផ្សេងៗនេះមានវិសមិតភាពជាសារវន្តឬទេជាមួយនឹងរបាយការណ៍ ហិរញ្ញវត្ថុ ឬ ចំណេះដឹងរបស់យើងខ្ញុំដែលទទួលបានក្នុងការងារសវនកម្ម ឬថាតើព័ត៌មានផ្សេងៗនេះមានកំហុសឆ្គងជាសារ វន្តឬទេ។



ព័ត៌មានផ្សេងៗ (តំបន់ព័រមុន)

ប្រសិនបើយើងខ្ញុំសន្និដ្ឋានថាមានកំហុសឆ្គងជាសារវន្តលើព័ត៌មានផ្សេងៗនេះ យើងខ្ញុំត្រូវតម្រូវឲ្យរាយការណ៍តាមភាពជាក់ស្តែង។ យើងខ្ញុំពុំមានអ្វីដែលត្រូវរាយការណ៍ចំពោះព័ត៌មានផ្សេងៗនេះទេ។

ការទទួលខុសត្រូវរបស់គណៈគ្រប់គ្រងនិងក្រុមប្រឹក្សាភិបាលចំពោះរបាយការណ៍ហិរញ្ញវត្ថុ

គណៈគ្រប់គ្រងក្រុមហ៊ុនជាអ្នកទទួលខុសត្រូវចំពោះការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ដែលបង្ហាញនូវទិដ្ឋភាពពិតប្រាកដ និងត្រឹមត្រូវ ដោយអនុលោមទៅតាមCASs ហើយនិងបទប្បញ្ញត្តិ និងគោលការណ៍ណែនាំដែលចេញដោយធនាគារជាតិនៃកម្ពុជាហើយនិងទទួលខុសត្រូវដូចគ្នាផងដែរ ចំពោះប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង ដែលគណៈគ្រប់គ្រងគិតថាមានសារៈប្រយោជន៍ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ដែលពុំមានកំហុសឆ្គងជាសារវន្ត ដែលបណ្តាលមកពីការក្លែងបន្លំ ឬការកាន់ច្រឡំ។

ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុនេះ គណៈគ្រប់គ្រងមានទំនួលខុសត្រូវលើការវាយតម្លៃលទ្ធភាពនិរន្តរភាពអាជីវកម្មរបស់ក្រុមហ៊ុន និងធ្វើការលាតត្រដាង (ប្រសិនបើមាន) នូវបញ្ហាទាំងឡាយណាដែលទាក់ទងនឹងនិរន្តរភាពអាជីវកម្ម និងការប្រើប្រាស់មូលដ្ឋាននិរន្តរភាពអាជីវកម្មនៅក្នុងប្រព័ន្ធគណនេយ្យរបស់ក្រុមហ៊ុន លើកលែងតែក្នុងករណីគណៈគ្រប់គ្រងមានបំណងរំលាយ ឬបញ្ឈប់ប្រតិបត្តិការណ៍ក្រុមហ៊ុន ឬក៏គ្មានមធ្យោបាយដាក់លាក់ណាមួយទៀតក្រៅពីនេះ។

ក្រុមប្រឹក្សាភិបាលមានទំនួលខុសត្រូវលើការត្រួតពិនិត្យដំណើរការនៃការរាយការណ៍អំពីហិរញ្ញវត្ថុរបស់ក្រុមហ៊ុន។

ការទទួលខុសត្រូវរបស់សវនករចំពោះការងារសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ

គោលបំណងរបស់យើងខ្ញុំគឺដើម្បីទទួលបាននូវការធានាអះអាងដែលសមហេតុផលថារបាយការណ៍ហិរញ្ញវត្ថុទាំងមូលមិនមានកំហុសឆ្គងជាសារវន្តដែលបណ្តាលមកពីការក្លែងបន្លំឬការកាន់ច្រឡំ ហើយធ្វើការចេញផ្សាយរបាយការណ៍របស់សវនករដែលរួមមានមតិយោបល់របស់យើងខ្ញុំ។ ការធានាអះអាងដែលសមហេតុផល គឺជាការធានាអះអាងកម្រិតខ្ពស់មួយ ប៉ុន្តែមិនមែនជាការធានាថាការងារសវនកម្មដែលប្រព្រឹត្តទៅដោយអនុលោមតាមCISAs តែងតែរកឃើញកំហុសឆ្គងជាសារវន្តដែលមាននោះទេ។ កំហុសឆ្គងអាចកើតចេញពីការក្លែងបន្លំ ឬការកាន់ច្រឡំ និងត្រូវបានចាត់ទុកថាជាសារវន្តប្រសិនបើកំហុសឆ្គងទាំងអស់នោះ (តែមួយ ឬបញ្ចូលគ្នាជាមួយ) អាចមានឥទ្ធិពលលើការសម្រេចចិត្តផ្នែកសេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់ដោយផ្អែកលើមូលដ្ឋានរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ។

ជាផ្នែកមួយនៃការងារសវនកម្មដែលអនុលោមតាមCISAs យើងខ្ញុំបានធ្វើការវិនិច្ឆ័យ និងរក្សានូវចម្ងល់ប្រកបដោយវិជ្ជាជីវៈក្នុងដំណើរការសវនកម្ម។ យើងខ្ញុំក៏បាន៖

- កំណត់ និងវាយតម្លៃហានិភ័យនៃកំហុសឆ្គងជាសារវន្ត នៃរបាយការណ៍ហិរញ្ញវត្ថុដែលបណ្តាលមកពីការក្លែងបន្លំ ឬការកាន់ច្រឡំ បង្កើត និងអនុវត្តនីតិវិធីសវនកម្មដែលឆ្លើយតបទៅនឹងហានិភ័យទាំងនោះ ហើយប្រមូលភស្តុតាងសវនកម្មអោយបានគ្រប់គ្រាន់ និងសមស្របសម្រាប់ផ្តល់ជាមូលដ្ឋានក្នុងការបញ្ចេញមតិយោបល់របស់យើងខ្ញុំ។ ហានិភ័យដែលមិនអាចរកឃើញកំហុសឆ្គងជាសារវន្ត ដែល បណ្តាលមកពីការក្លែងបន្លំមានកម្រិតខ្ពស់ជាង កំហុសឆ្គងដែលបណ្តាលមកពីការកាន់ច្រឡំ ព្រោះថាការក្លែងបន្លំអាចពាក់ព័ន្ធនឹងការឃុបឃិត ការបន្លំ ការលុបចេញដោយចេតនា ការរាយការណ៍មិនត្រឹមត្រូវ ឬមិនគោរពតាមប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង។

ការទទួលខុសត្រូវរបស់សវនករចំពោះការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ (តពីទំព័រមុន)

- ស្វែងយល់អំពីប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងដែលពាក់ព័ន្ធនឹងការងារសវនកម្ម ដើម្បីបង្កើតជានីតិវិធីសវនកម្ម ដែលសមស្របទៅតាមកាលៈទេសៈ ប៉ុន្តែមិនមែនសម្រាប់គោលបំណងដើម្បីបញ្ចេញមតិយោបល់លើប្រសិទ្ធភាពនៃការត្រួតពិនិត្យផ្ទៃក្នុងរបស់ក្រុមហ៊ុនទេ។
- វាយតម្លៃភាពសមស្របនៃគោលនយោបាយគណនេយ្យដែលបានប្រើប្រាស់ និងភាពសមហេតុផលនៃការប៉ាន់ស្មានគណនេយ្យ ហើយនិងការបង្ហាញដែលជាប់ទាក់ទងផ្សេងទៀតដែលធ្វើឡើងដោយគណៈគ្រប់គ្រង។
- ធ្វើសេចក្តីសន្និដ្ឋានទៅលើភាពសមស្របនៃការប្រើប្រាស់មូលដ្ឋាននិរន្តរភាពអាជីវកម្មរបស់គណៈគ្រប់គ្រងនៅក្នុងប្រព័ន្ធគណនេយ្យ និងតាមរយៈភស្តុតាងសវនកម្មដែលទទួលបាន យើងខ្ញុំធ្វើការសន្និដ្ឋានលើវត្តមាននៃភាពមិនប្រាកដប្រជាជាសារវន្តទាក់ទងនឹងព្រឹត្តិការណ៍ឬកាលៈទេសៈទាំងឡាយណា ដែលនាំឲ្យមានការសង្ស័យជាសារវន្តទៅលើនិរន្តរភាពនៃដំណើរការអាជីវកម្មរបស់ក្រុមហ៊ុន។ ប្រសិនបើយើងសន្និដ្ឋានថាមានវត្តមាននៃភាពមិនប្រាកដប្រជាជាសារវន្តយើងខ្ញុំត្រូវឲ្យទាញចំណាប់អារម្មណ៍ក្នុងរបាយការណ៍សវនករលើកំណត់សម្គាល់ពាក់ព័ន្ធដែលមាននៅក្នុងរបាយការណ៍ហិរញ្ញវត្ថុឬប្រសិនបើកំណត់សម្គាល់នេះពុំមានលក្ខណៈគ្រប់គ្រាន់ទេនោះយើងខ្ញុំនឹងធ្វើការកែប្រែមតិយោបល់របស់យើងខ្ញុំ។ ការសន្និដ្ឋានរបស់យើងខ្ញុំគឺពឹងផ្អែកលើភស្តុតាងសវនកម្មដែលទទួលបានរហូតដល់ថ្ងៃចេញរបាយការណ៍សវនករ។ តែទោះជាយ៉ាងណាក៏ដោយព្រឹត្តិការណ៍ឬកាលៈទេសៈនាពេលអនាគតក៏អាចបង្កឲ្យក្រុមហ៊ុនមិនអាចបន្តនិរន្តរភាពរបស់អាជីវកម្មបានផងដែរ។
- វាយតម្លៃការដាក់បង្ហាញទម្រង់ និងមាតិកាទាំងស្រុងនៃរបាយការណ៍ហិរញ្ញវត្ថុ រួមបញ្ចូលទាំងកំណត់សម្គាល់ផ្សេងៗ និងវាយតម្លៃថារបាយការណ៍ហិរញ្ញវត្ថុតំណាងឲ្យប្រតិបត្តិការណ៍ និងព្រឹត្តិការណ៍ ដែលជាមូលដ្ឋានដើម្បីសម្រេចបាននូវការបង្ហាញដ៏ត្រឹមត្រូវ។

ក្នុងចំណោមបញ្ហាដទៃទៀតយើងខ្ញុំបានទំនាក់ទំនងជាមួយអ្នកទទួលបន្ទុកលើអភិបាលកិច្ចអំពីវិសាលភាពដែលបានគ្រោងទុក និងពេលវេលានៃការងារសវនកម្មនិងរបកគំហើញសំខាន់ៗ រួមបញ្ចូលផងដែរនូវកង្វះខាតសំខាន់ៗទៅលើប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងដែលយើងខ្ញុំរកឃើញក្នុងពេលធ្វើសវនកម្ម។



ឡាន ព័ន្ធរតនា
Partner

Ernst & Young (Cambodia) Ltd.
ក្រុមហ៊ុនគណនេយ្យករជំនាញ
សវនករប្រតិបត្តិ

រាជធានីភ្នំពេញព្រះរាជាណាចក្រកម្ពុជា
ថ្ងៃទី២៩ ខែមេសាឆ្នាំ២០១៩

តារាងតុល្យការ

កាលបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨

	កំណត់ សម្គាល់	2018		2017	
		ដុល្លារអាមេរិក សមមូលពាន់រៀល (កំណត់សម្គាល់ 2.1)		ដុល្លារអាមេរិក សមមូលពាន់រៀល (កំណត់សម្គាល់ 2.1)	
ទ្រព្យសកម្ម					
សាច់ប្រាក់ក្នុងដៃ	3	33,154	133,213	19,798	79,925
សមតុល្យជាមួយធនាគារជាតិនៃកម្ពុជា	4	752,891	3,025,116	501,713	2,025,415
សមតុល្យជាមួយធនាគារផ្សេងៗ	5	969,250	3,894,447	2,111,614	8,524,586
ឥណទាននិងបុរេប្រទានទៅអតិថិជន	6	11,745,139	47,191,969	5,846,893	23,603,907
ទ្រព្យសកម្មផ្សេងៗ	7	142,966	574,437	97,743	394,589
អចលនទ្រព្យ និងហត្ថបករណ៍	8	393,299	1,580,275	308,671	1,246,105
កម្មវិធីកុំព្យូទ័រ	9	5,787	23,252	6,682	26,975
ទ្រព្យសកម្មសរុប		14,042,486	56,422,709	8,893,114	35,901,502
ទ្រព្យអកម្មនិងមូលនិធិម្ចាស់ភាគហ៊ុន					
ទ្រព្យអកម្ម					
បំណុលពន្ធលើប្រាក់ចំណេញ	10	2,450	9,844	995	4,017
បំណុលផ្សេងៗ	11	98,562	396,022	62,204	251,118
ទ្រព្យអកម្មសរុប		101,012	405,866	63,199	255,135
មូលនិធិម្ចាស់ភាគហ៊ុន					
ដើមទុន	12	15,000,000	60,270,000	10,000,000	40,370,000
ខាតបង្គរ		(1,058,526)	(4,253,157)	(1,170,085)	(4,723,633)
មូលនិធិម្ចាស់ភាគហ៊ុនសរុប		13,941,474	56,016,843	8,829,915	35,646,367
ទ្រព្យអកម្ម និងមូលនិធិម្ចាស់ភាគហ៊ុនសរុប		14,042,486	56,422,709	8,893,114	35,901,502



របាយការណ៍ប្រាក់ចំណូល

សម្រាប់កាលបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨

		កំណត់ សម្គាល់			
		2018		2017	
		ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ 2.1)	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ 2.1)
ចំណូលប្រតិបត្តិការ					
ចំណូលការប្រាក់	13	1,436,112	5,770,298	817,608	3,300,683
ចំណូលផ្សេងៗ	14	296,524	1,191,433	81,336	328,353
ចំណាយប្រតិបត្តិការ	15	(1,516,277)	(6,092,401)	(1,191,448)	(4,809,875)
សំវិធានធនលើការបាត់បង់ឥណទាននិង បុរេប្រទានទៅអតិថិជន	6	(87,184)	(350,305)	(32,723)	(132,103)
ខាតមុនបង់ពន្ធ		129,175	519,025	(325,227)	(1,312,942)
ពន្ធលើប្រាក់ចំណេញ	10	(17,616)	(70,781)	(8,996)	(36,317)
ខាតសុទ្ធសម្រាប់កាលបរិច្ឆេទ		111,559	448,244	(334,223)	(1,349,259)



របាយការណ៍លំហូរសាច់ប្រាក់

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨

		កំណត់ សម្គាល់		2018		2017	
				ដុល្លារអាមេរិក សមមូលពាន់រៀល (កំណត់សម្គាល់ 2.1)	ដុល្លារអាមេរិក សមមូលពាន់រៀល (កំណត់សម្គាល់ 2.1)		
សកម្មភាពប្រតិបត្តិការ							
ខាតបង់បង់ពន្ធ				129,177	519,033	(325,227)	(1,312,942)
ការកែសម្រួល៖							
រំលស់លើអចលនទ្រព្យ				118,159	474,763	102,454	413,609
ចំណាយសំវិធានធនសម្រាប់ឥណទាន និងបុរេប្រទានទៅអតិថិជន				77,403	311,005	-	-
ចំណាយសំវិធានធនសម្រាប់សមតុល្យ ជាមួយធនាគារផ្សេងៗ				9,790	39,336	-	-
បម្រែបម្រួលនៅក្នុងទ្រព្យសកម្មនិង ទ្រព្យអកម្មប្រតិបត្តិការ៖							
សមតុល្យជាមួយធនាគារជាតិនៃកម្ពុជា	4			(250,000)	(1,004,500)	-	-
ឥណទាន និង បុរេប្រទានទៅអតិថិជន	6			(5,975,649)	(23,588,062)	(3,009,443)	(12,149,121)
ទ្រព្យសកម្មផ្សេងៗ	7			(45,223)	(179,848)	(10,277)	(41,489)
ទ្រព្យអកម្មផ្សេងៗ	11			36,356	(144,904)	26,172	105,656
				(5,899,987)	(23,573,177)	(3,216,321)	(12,984,287)
ពន្ធលើប្រាក់ចំណេញដែលបានបង់	10			(16,161)	(64,935)	(8,485)	(34,254)
សាច់ប្រាក់សុទ្ធប្រើប្រាស់លើសកម្មភាព ប្រតិបត្តិការ							
				(5,916,148)	(23,638,112)	(3,224,806)	(13,018,541)
សកម្មភាពវិនិយោគ							
ការទិញអចលនទ្រព្យនិងហត្ថបករណ៍	8			(199,692)	(802,362)	(55,785)	(225,204)
ការទិញកុំព្យូទ័រ				(2,200)	(8,840)	(1,650)	(6,661)
សាច់ប្រាក់សុទ្ធប្រើប្រាស់លើសកម្មភាព វិនិយោគ							
				(201,892)	(811,202)	(57,435)	(231,865)
សកម្មភាពហិរញ្ញប្បទាន							
ប្រាក់ទទួលបានពីកម្ចី				-	-	-	-
ការបោះដើមទុន				5,000,000	20,090,000	-	-
សាច់ប្រាក់សុទ្ធប្រើប្រាស់មកពីសកម្មភាព ហិរញ្ញប្បទាន							
				5,000,000	20,090,000	-	-
(តំហាយ)កំណើនសុទ្ធនៃសាច់ប្រាក់ និង សាច់ប្រាក់សមមូលក្នុងការិយបរិច្ឆេទ							
សាច់ប្រាក់និងសាច់ប្រាក់សមមូលនាដើម ការិយបរិច្ឆេទ				(1,118,040)	(4,359,314)	(3,282,241)	(13,250,406)
លម្អៀងពីអត្រាប្តូរប្រាក់				2,133,125	8,611,426	5,415,366	21,861,832
				-	(173,500)	-	-
សាច់ប្រាក់និងសាច់ប្រាក់សមមូលនាចុង ការិយបរិច្ឆេទ							
	3			1,015,085	4,078,612	2,133,125	8,611,426

